

គម្រោង **មរតកខ្ញុំ** ជាមួយមេនុឡាយហ្វ



អត្ថប្រយោជន៍
ព្យាបាលជំងឺធ្ងន់ធ្ងរ



តើអ្នកដឹងទេ?

បញ្ហាសុខភាពជាកត្តាចម្បងដែលអាចប៉ះពាល់ដល់ការសន្សំដែលក្នុងនោះ **40%*** នៃមរណភាពនៅប្រទេសកម្ពុជាបណ្តាលមកពីជំងឺបេះដូង ជំងឺមហារីក និងជំងឺដាច់សរសៃឈាមខួរក្បាល។

ជាមួយគម្រោង **មរតកខ្ញុំជាមួយមេនូឡាយហ្វី** ដោយបន្ថែម **អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ** លោកអ្នកនឹងលែងមានក្តីបារម្ភ!

អំពី មរតកខ្ញុំជាមួយមេនូឡាយហ្វី

រយៈពេលនៃការធានារ៉ាប់រង	10 ឆ្នាំ និង 15 ឆ្នាំ
រយៈពេលនៃការបង់បុព្វលាភធានារ៉ាប់រង	10 ឆ្នាំ និង 15 ឆ្នាំ
អាយុដែលអនុញ្ញាតឱ្យទទួលយកការធានា	ចាប់ពី 18 ឆ្នាំ ទៅ 55 ឆ្នាំ
លក្ខខណ្ឌនៃការបង់បុព្វលាភធានារ៉ាប់រង	
វិធីសាស្ត្រនៃការបង់បុព្វលាភធានារ៉ាប់រង៖	ប្រចាំឆ្នាំ ឬ ប្រចាំឆមាស
មធ្យោបាយនៃការបង់បុព្វលាភធានារ៉ាប់រង៖	- តាមកម្មវិធីទូរសព្ទដៃរបស់ធនាគារ - ការផ្ទេរប្រាក់តាមធនាគារ - តាមរយៈភ្នាក់ងាររឹង - តាមរយៈមធ្យោបាយបង់ប្រាក់តាមប្រព័ន្ធឌីជីថលរបស់មេនូឡាយហ្វី រួមមាន៖ Credit Card/ Debit Card and KHQR
ករណីខកខាន ឬយឺតយ៉ាវក្នុងការបង់បុព្វលាភធានារ៉ាប់រងបន្ទាប់៖	រាល់បុព្វលាភធានារ៉ាប់រងទាំងអស់ ត្រូវបង់មកកាន់ក្រុមហ៊ុននៅឬមុនកាលបរិច្ឆេទបង់បុព្វលាភធានារ៉ាប់រង តាមមធ្យោបាយដែលក្រុមហ៊ុនបានកំណត់។ ករណីមានការខកខានបង់បុព្វលាភធានារ៉ាប់រងបន្ទាប់ នឹងនាំឱ្យបណ្តុះបណ្តាលសន្យារ៉ាប់រងអស់សុពលភាព និងគ្មានអត្ថប្រយោជន៍ណាមួយត្រូវបានផ្តល់ជូនឡើយ។ ប្រសិនបើបណ្តុះបណ្តាលសន្យារ៉ាប់រងអស់សុពលភាពដោយសារការខកខានបង់បុព្វលាភធានារ៉ាប់រងបន្ទាប់ លោកអ្នកអាចធ្វើការស្នើសុំបន្តសុពលភាពបណ្តុះបណ្តាលសន្យារ៉ាប់រងឡើងវិញតាមការកំណត់របស់ក្រុមហ៊ុន។

លក្ខណៈពិសេសរបស់គម្រោងនេះ

- ក ទទួលបានការការពារ **2** យ៉ាងក្នុងពេលតែមួយគឺការការពារការសន្សំប្រាក់រួមជាមួយ និងការធានារ៉ាប់រងអាយុជីវិត
- ខ ទទួលបានប្រាក់សំណងរហូតដល់ **400%** នៃទឹកប្រាក់ធានារ៉ាប់រងក្នុង ករណីគ្រោះថ្នាក់រហូតដល់បាត់បង់អាយុជីវិត ឬ ពិការភាពទាំងស្រុង (**លោកអ្នកអាចបន្ថែមការការពារច្រើនជាងមុនដោយគ្រាន់តែបង់បុព្វលាភធានារ៉ាប់រងតិចតួចប៉ុណ្ណោះ**)
- គ ទទួលបាន**ភាគលាភ**ប្រចាំឆ្នាំ (ចាប់ពីឆ្នាំទី 3 ទៅ)
- ឃ អាចដកយកភាគលាភបូកបង្គុំ ឬ ស្នើកម្ចីពីបណ្តុះបណ្តាលសន្យារ៉ាប់រងយកមកប្រើប្រាស់ក្នុងករណីចាំបាច់
- ង ទទួលបាន **100%** នៃទឹកប្រាក់ធានារ៉ាប់រងបូកជាមួយ នឹងភាគលាភបូកបង្គុំនៅពេលដល់កាលកំណត់នៃបណ្តុះបណ្តាលសន្យារ៉ាប់រង

ហេតុអ្វីលោកអ្នកគួរបន្ថែម អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ?

1

ទទួលបានការការពាររហូតដល់ **26** ស្ថានភាពជំងឺធ្ងន់ធ្ងរដែលមានទឹកប្រាក់ធានារ៉ាប់រងរហូតដល់ **\$200,000**

2

ទទួលបាន **50%** នៃទឹកប្រាក់ធានារ៉ាប់រងសម្រាប់ព្យាបាលជំងឺធ្ងន់ធ្ងរកម្រិតដំបូង (អតិបរមា **\$25,000**)

3

បុព្វលាភធានារ៉ាប់រងត្រូវបានលើកលែងបន្ទាប់ពី ប្រាក់សំណងករណីជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់បានផ្តល់ជូនរួច

*ប្រភពទិន្នន័យ World Life Expectancy, 2017




តើគម្រោងនេះនឹងជួយលោកអ្នកបានយ៉ាងដូចម្តេច?

លោក សុវណ្ណ មានភរិយា និងកូនម្នាក់ហើយលោកបានទិញគម្រោង "មរតកខ្ញុំជាមួយ មេនុឡាយហ្ន៎" ដែលមាន ទឹកប្រាក់ធានារ៉ាប់រងចំនួន \$10,000 សម្រាប់រយៈពេល 15 ឆ្នាំ។

លោក សុវណ្ណ បានទិញបន្ថែម អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ ដែលអាចយកទៅព្យាបាលជំងឺធ្ងន់ធ្ងរមានចំនួន ទឹកប្រាក់រហូតដល់ \$10,000។

- 1 តើលោក សុវណ្ណ ត្រូវបង់បុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំចំនួនប៉ុន្មាន?
- 2 តើលោក សុវណ្ណ អាចទទួលបានប្រាក់សំណងមកវិញចំនួនប៉ុន្មាន?




*បុព្វលាភធានារ៉ាប់រងសម្រាប់ អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ អាចនឹងមានការប្រែប្រួលនាពេល អនាគត។

**អត្រាការប្រាក់មិនមានការធានា នោះទេ ហើយក្រុមហ៊ុនរក្សាសិទ្ធិក្នុង ការកែប្រែពីមួយឆ្នាំទៅមួយឆ្នាំផ្អែក តាមទីផ្សារជាក់ស្តែង។

***ប្រាក់សំណងដែលត្រូវផ្តល់ជូន នឹងត្រូវដកចេញនូវប្រាក់សំណងករណី ជំងឺធ្ងន់ធ្ងរដែលបានទូទាត់ពីមុន (ប្រសិនបើមាន)។


****ផលប្រយោជន៍ដល់កាល កំណត់នឹងត្រូវផ្តល់ជូនអ្នកត្រូវបាន ធានារ៉ាប់រងនៅកាលបរិច្ឆេទដល់កាល កំណត់នៃបណ្ណសន្យារ៉ាប់រង។

ប្រភេទជំងឺធ្ងន់ធ្ងរដែលត្រូវបានការពារសម្រាប់អ្នកបង់ប្រាក់

ជំងឺធ្ងន់ធ្ងរ	កម្រិតដំបូង	កម្រិតធ្ងន់
 មហារីក	1. ជំងឺមហារីកដំណាក់កាលដំបូង 2. ជំងឺមហារីកក្រពេញប្រស្ថាភាពដំណាក់កាលដំបូង 3. ជំងឺមហារីកក្រពេញទីរ៉ូអ៊ីតដំណាក់កាលដំបូង 4. ជំងឺមហារីកប្លោកនោមដំណាក់កាលដំបូង 5. ជំងឺមហារីកគ្រាប់ឈាមដំណាក់កាលដំបូង ដែលបណ្តាលមកពីការខូចខ្លួនឆ្អឹង	14. ជំងឺមហារីកដំណាក់កាលធ្ងន់ធ្ងរ
 បេះដូង	6. ការដាក់បញ្ចូលថ្មជំនួយបេះដូង ឬ ការប្រើ ឧបករណ៍ជំនួយដល់ការកន្ត្រាក់សាច់ដុំបេះដូង 7. ការរះកាត់ជួសជុលសរសៃឈាមបេះដូង 8. ការរះកាត់តិចតួចនៃសរសៃឈាមក្រហមធំ	15. ជំងឺតាំងបេះដូង 16. ការរះកាត់សរសៃឈាម បេះដូង 17. ការរះកាត់ធ្ងន់ធ្ងរនៃសរសៃឈាម ក្រហមធំ
 ខួរក្បាល	9. ការរះកាត់សរសៃឈាមខួរក្បាល ឬ ដុំសរសៃ ឈាមខួរក្បាលដែលមានភាពមិនប្រក្រតី	18. ជំងឺដាច់សរសៃឈាម ខួរក្បាលធ្ងន់ធ្ងរ
 ថ្លើម	10. ការរះកាត់ថ្លើម	19. ការខូចថ្លើមដំណាក់កាល ចុងក្រោយ
 សួត	11. ការរះកាត់យកសួតមួយចំហៀង ទាំងមូលចេញ	20. ជំងឺសួតដំណាក់កាល ចុងក្រោយ
 តម្រងនោម	12. ការរះកាត់តម្រងនោម / ការកាត់តម្រងនោម មួយចំហៀងចេញ	21. ការខូចតម្រងនោម
	13. ការរះកាត់ផ្លាស់ប្តូរពោះវៀនតូច	ការរះកាត់ផ្លាស់ប្តូរសរីរាង្គ 22. បេះដូង 23. សួត 24. ថ្លើម 25. តម្រងនោម 26. លំពែង

ហេតុអ្វីត្រូវជ្រើសរើស មេនូឡាយហ្វ ខេមបូឌា?

ការិយាល័យស្នាក់ការកណ្តាល និងសាខា



ABA BANK

ធនាគារ ស្ថាបនា
SATHAPANA BANK

CIMB BANK

J Trust Royal Bank

FTB
Foreign Trust Bank of Cambodia

ពានរង្វាន់ជាតិ និងអន្តរជាតិ



សម្គាល់៖ ទិន្នន័យគិតត្រឹមខែ ធ្នូ ឆ្នាំ ២០២១

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

☎ 1800 211 211 (ទូរស័ព្ទឥតគិតថ្លៃ)

🌐 www.manulife.com.kh

📘 www.facebook.com/ManulifeKH

សេចក្តីបញ្ជាក់៖

សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងអត្ថប្រយោជន៍ បណ្ណសន្យារ៉ាប់រងរបស់លោកអ្នក សូមអាន ខ និងលក្ខខណ្ឌដែលមាននៅក្នុងកិច្ចសន្យាធានារ៉ាប់រងរបស់លោកអ្នក។



ឆ្នាំ 1887

បង្កើតឡើងនៅ ទីក្រុង តូរ៉ូនតូ
ប្រទេសកាណាដា



155+ ឆ្នាំ

នៃបទពិសោធន៍អាជីវកម្ម
នៅកាណាដា អាមេរិក និងអាស៊ី



ឆ្នាំ 2012

ចាប់ផ្តើមប្រតិបត្តិការ
នៅប្រទេសកម្ពុជា

ករណីមិនធានាសំខាន់ៗ

ពុំមានអត្ថប្រយោជន៍ដែលត្រូវបានធានាណាមួយ នឹងត្រូវបានទូទាត់ជូនឡើយ ឬពុំមានបុព្វលាភធានារ៉ាប់រងណាមួយ នឹងត្រូវបានលើកលែងឡើយ ប្រសិនបើព្រឹត្តិការណ៍ដែលត្រូវបានធានានោះបង្កឡើងដោយផ្ទាល់ឬដោយប្រយោលទាំងស្រុងឬដោយផ្នែកពីករណីណាមួយដែលបានកំណត់ខាងក្រោម៖

1. ការប៉ុនប៉ងសម្លាប់ខ្លួន ការប៉ុនប៉ងធ្វើបាបខ្លួនឯង ឬបង្ករបួសលើខ្លួនឯងដោយចេតនា ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ
2. ការប្រព្រឹត្តឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយដោយម្ចាស់បណ្ណសន្យារ៉ាប់រងឬអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលសំណង (សូមយោងទៅផ្នែកទី 8. លក្ខណៈសម្បត្តិអ្នកទទួលផល) ឬ
3. ការប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជា គ្រឿងញៀន ឬសារជាតិពុលផ្សេងៗ ការសេពគ្រឿងស្រវឹងហួសកម្រិត
4. សង្គ្រាមឬអំពើណាមួយដែលមានលក្ខណៈដូចគ្នានឹងសង្គ្រាម (បើទោះជាត្រូវបានប្រកាសឬមិនប្រកាសក៏ដោយ) ឬកុបកម្ម ឬការបះបោរ ឬចលាចលសង្គម ឬកូដកម្ម ឬសកម្មភាពភេរវកម្ម បើទោះបីជាអ្នកត្រូវបានធានារ៉ាប់រងបានចូលរួម ឬមិនចូលរួមក្នុងអំពើទាំងនោះក្តី ឬ
5. ជំងឺអេដស៍ (AIDS) ឬផលវិបាក/ជំងឺណាមួយដែលទាក់ទងនឹងមេរោគហ៊ីវ (HIV)។

ករណីមិនធានាខាងលើ គឺជាចំណុចសំខាន់ៗមួយចំនួនតែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានលម្អិតអំពីអត្ថប្រយោជន៍ និងករណីមិនធានានីមួយៗ សូមពិនិត្យមើលបណ្ណសន្យារ៉ាប់រងដែលបានភ្ជាប់មកជាមួយកិច្ចសន្យាធានារ៉ាប់រង

